

**ST. VINCENT'S MEDICAL CENTER**

**គោលនយោបាយជំនួយហិរញ្ញវត្ថុ**  
មានប្រសិទ្ធភាពចាប់ពីថ្ងៃទី 9 ខែឧសភា ឆ្នាំ 2017

**គោលនយោបាយ / គោលការណ៍**

គឺជាគោលនយោបាយរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ St. Vincent (“អង្គការ”) ដែលធានាដល់ការអនុវត្តត្រឹមត្រូវតាមសង្គមសម្រាប់ផ្តល់ការថែទាំបន្ទាន់ ឬដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រផ្សេងទៀតនៅមណ្ឌលរបស់អង្គការនេះ។ គោលនយោបាយនេះគឺត្រូវបានរចនាយ៉ាងពិសេសដើម្បីដោះស្រាយភាពមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុសម្រាប់អ្នកជម្ងឺដែលកំពុងត្រូវការជំនួយហិរញ្ញវត្ថុ និងទទួលបានការថែទាំពីអង្គការ។

1. ជំនួយហិរញ្ញវត្ថុទាំងអស់នឹងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង និងការគោរពដល់សេចក្តីថ្លៃថ្នូររបស់បុគ្គលម្នាក់ៗ និងអំពើល្អទូទៅ ក្តីកម្រិតពិសេសនិងសាមគ្គីភាពជាមួយមនុស្សដែលរស់នៅក្នុងភាពក្រីក្រ និងជនងាយរងគ្រោះផ្សេងទៀត និងការប្តេជ្ញាចិត្តរបស់យើងចំពោះយុត្តិធម៌ និងភាពជាអ្នកបម្រើដែលជាវិភាគទាន។
2. គោលនយោបាយនេះអនុវត្តចំពោះសេវាបន្ទាន់ទាំងអស់ និងសេវាវេជ្ជសាស្ត្រដែលចាំបាច់ផ្សេងៗទៀត ដែលបានផ្តល់ដោយអង្គការរួមទាំងសេវាគ្រូពេទ្យដែលបានផ្តល់ និងសុខភាពអាកប្បកិរិយា។ គោលនយោបាយនេះមិនអនុវត្តលើការរៀបចំការទូទាត់សម្រាប់នីតិវិធីដែលគេ ជ្រើសរើសឬការថែទាំផ្សេងទៀតដែលមិនមែនជាការថែទាំបន្ទាន់ ឬមានន័យម្យ៉ាងទៀតមិនជាចាំបាច់ផ្នែកវេជ្ជសាស្ត្រ។
3. បញ្ជីអ្នកផ្តល់សេវាដែលបានធានារ៉ាប់រងដោយគោលនយោបាយជំនួយហិរញ្ញវត្ថុផ្តល់នូវបញ្ជីអ្នកផ្តល់សេវាទាំងឡាយដែលផ្តល់នូវការថែទាំនៅក្នុងរង្វង់មណ្ឌលរបស់អង្គការដែលបញ្ជាក់ពីការថែទាំណាដែលត្រូវបានធានារ៉ាប់រងដោយគោលនយោបាយជំនួយហិរញ្ញវត្ថុ និងការថែទាំណាដែលមិនបានធានារ៉ាប់រង។

**និយមន័យ**

សម្រាប់គោលបំណងនៃគោលនយោបាយនេះ និយមន័យខាងក្រោមត្រូវយកមកអនុវត្ត៖

- “**501(r)**” មានន័យថា ផ្នែក 501(r) នៃក្រមចំណូលផ្ទៃក្នុង និងបទបញ្ញត្តិដែលបានប្រកាសឱ្យប្រើនៅទីនោះ។
- “**ចំនួនដែលបានចេញវិក្កយបត្រជាទូទៅ**” ឬ “**AGB**” មានន័យថា ទាក់ទងនឹងការថែទាំបន្ទាន់ ឬដែលចាំបាច់តាមវេជ្ជសាស្ត្រផ្សេងទៀត ចំនួនដែលចេញវិក្កយបត្រជាទូទៅ ដល់បុគ្គលម្នាក់ៗដែលមានធានារ៉ាប់រងសម្រាប់ការថែទាំបែបនេះ។
- “**សហគមន៍**” មានន័យថា ទីក្រុង Bridgeport, Milford និង Shelton, Connecticut, និងក្រុង Fairfield, Easton, Monroe, Trumbull និង Stratford, Connecticut។
- “**ការថែទាំបន្ទាន់**” មានន័យថាការថែទាំដើម្បីរក្សាបាលស្ថានភាពវេជ្ជសាស្ត្រមួយដែលបង្ហាញរោគសញ្ញាខ្លាំងនៃភាពធ្ងន់ធ្ងរ គ្រុបគ្រាន់ (រួមទាំងការឈឺចាប់ធ្ងន់ធ្ងរ ការរំខានផ្នែករិកលចរិត និង/ឬរោគសញ្ញានៃការរំលោភបំពានសារធាតុញៀន) ក្នុងករណីថា បើមិនព្យាបាលភ្លាមៗទេវានឹងបណ្តាលឱ្យ៖

- a. សុខភាពរបស់បុគ្គលនោះ (ឬក្នុងករណីស្ត្រីមានផ្ទៃពោះ កូនដែលនៅក្នុងផ្ទៃ)ស្ថិតនៅក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬ
- b. មានការខូចខាតធ្ងន់ធ្ងរដល់មុខងាររាងកាយ ឬ
- c. មានដំណើរការច្របូកច្របល់ធ្ងន់ធ្ងរនៃសរីរាង្គរាងកាយ ឬផ្នែក ឬ
- d. បើក្នុងករណីស្ត្រីមានផ្ទៃពោះដែលកំពុងឈឺពោះសម្រាលកូន -
  - 1. គឺគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីប្តូរទៅមន្ទីរពេទ្យមួយទៀតដោយសុវត្ថិភាពមុនពេលសម្រាល ឬ
  - 2. ថាការផ្ទេរនោះអាចបង្កឱ្យមានការគំរាមកំហែងដល់សុខភាព ឬសុវត្ថិភាពរបស់ស្ត្រីនោះ ឬទារកដែលនៅក្នុងផ្ទៃ។

- **“ការថែទាំចាំបាច់តាមវេជ្ជសាស្ត្រ”** មានន័យថា ការថែទាំដែលត្រូវបានកំណត់ថាចាំបាច់តាមវេជ្ជសាស្ត្រតាមការកំណត់នៃគុណសម្បត្តិព្យាបាលដោយអ្នកផ្តល់សេវាដែលមានអាជ្ញាប័ណ្ណ។ ក្នុងករណីដែលការថែទាំដែលបានស្នើដោយអ្នកជម្ងឺដែលបានធានារ៉ាប់រងដោយគោលនយោបាយនេះគឺត្រូវបានកំណត់មិនមែនចាំបាច់តាមវេជ្ជសាស្ត្រដោយគ្រូពេទ្យដែលពិនិត្យការកំណត់នោះក៏ត្រូវតែបានបញ្ជាក់ដោយគ្រូពេទ្យដែលអនុញ្ញាតឱ្យចូលសម្រាក ឬដែលបញ្ជូនផងដែរ។
- **“អង្គការ”** មានន័យថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រ St. Vincent។
- **“អ្នកជម្ងឺ”** មានន័យថា បុគ្គលដែលទទួលបានការថែទាំបន្ទាន់ ឬចាំបាច់តាមវេជ្ជសាស្ត្រនៅអង្គការ និងបុគ្គលដែលទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុលើការថែទាំអ្នកជម្ងឺ។

**បានផ្តល់ជំនួយហិរញ្ញវត្ថុ**

ជំនួយហិរញ្ញវត្ថុដែលបានពិពណ៌នាក្នុងផ្នែកនេះត្រូវបានកម្រិតដល់អ្នកជម្ងឺដែលរស់នៅក្នុងសហគមន៍៖

- 1. អ្នកជម្ងឺដែលមានប្រាក់ចំណូលតិចជាង ឬស្មើ 250% នៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ (“FPL”) នឹងមានសិទ្ធិទទួលបានការថែទាំសប្បុរសធម៌ 100% នៃតម្លៃសេវាដែលអ្នកជម្ងឺទទួលខុសត្រូវបន្ទាប់ពីអ្នកធានាបានបង់ប្រាក់រួច បើមាន។
- 2. យ៉ាងហោចណាស់ អ្នកជម្ងឺដែលមានប្រាក់ចំណូលលើ 250% នៃ FPL ប៉ុន្តែមិនលើស 400% នៃ FPL នឹងទទួលបានការបញ្ឈប់តម្លៃតាមមាត្រដ្ឋានលើផ្នែកនៃតម្លៃសេវាកម្មដែលអ្នកជម្ងឺទទួលខុសត្រូវបន្ទាប់ពីអ្នកធានាបានបង់ប្រាក់រួច បើមាន។ អ្នកជម្ងឺដែលមានសិទ្ធិទទួលបានការបញ្ឈប់តម្លៃតាមមាត្រដ្ឋាននឹងមិនត្រូវបានគិតថ្លៃលើសពីការគិតថ្លៃ AGB ដែលបានគណនាឡើយ។ ការបញ្ឈប់តម្លៃតាមមាត្រដ្ឋានគឺត្រូវបានចែងលើឯកសារភ្ជាប់ 1 ទៅនឹងគោលនយោបាយនេះ។
- 3. អ្នកជម្ងឺដែលមានសេចក្តីត្រូវការហិរញ្ញវត្ថុដែលបានបង្ហាញដែលមានប្រាក់ចំណូលច្រើនជាង 400% នៃ FPL អាចមានសិទ្ធិទទួលបានការពិចារណាតាម "តេស្តមធ្យោបាយ" សម្រាប់ការបញ្ឈប់តម្លៃមួយចំនួនចំពោះតម្លៃសេវាកម្មនានាពីអង្គការដោយផ្អែកលើការវាយតម្លៃដែលជាក់លាក់អំពីសមត្ថភាពក្នុងការទូទាត់។ ដើម្បីបញ្ចប់ការវាយតម្លៃ "តេស្តមធ្យោបាយ" មជ្ឈមណ្ឌលវេជ្ជសាស្ត្រ St. Vincent នឹងតម្រូវឱ្យមានឯកសារខាងក្រោម៖
  - a. ទំហំគ្រួសារ
  - b. ប្រាក់ចំណូលប្រចាំឆ្នាំ
  - c. ការចំណាយគ្រួសារ
  - d. ការចំណាយវេជ្ជសាស្ត្រ

e. ការចំណាយពិការភាព

អ្នកជម្ងឺដែលមានសិទ្ធិទទួលបានការបញ្ជូនថ្លៃ "តេស្តមធ្យោបាយ" និងមិនគិតថ្លៃច្រើនជាងការគិតថ្លៃ AGB ដែលបានគណនាឡើយ។

4. សម្រាប់អ្នកជម្ងឺដែលចូលរួមក្នុងគម្រោងធានារ៉ាប់រងមួយចំនួនដែលចាត់ទុកជាអង្គការ "ក្រៅបណ្តាញ" អង្គការអាចកាត់បន្ថយ ឬបដិសេធដំនួយហិរញ្ញវត្ថុដែលបើមិនទេសោទទេ អាចមានសម្រាប់អ្នកជម្ងឺដោយផ្អែកលើការពិនិត្យទៅតាមមានធានារ៉ាប់រងរបស់អ្នកជម្ងឺ និងអង្គហេតុពាក់ព័ន្ធនិងកាលៈទេសៈផ្សេងទៀត។
5. ភាពមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុអាចត្រូវបានកំណត់នៅចំណុចណាមួយក្នុងរដ្ឋចំណូល និងអាចរួមបញ្ចូលទាំងការប្រើពិន្ទុសន្តតដើម្បីកំណត់ភាពមានសិទ្ធិទទួលបានទោះជាការខកខានរបស់អ្នកដាក់ពាក្យដើម្បីបំពេញពាក្យសុំជំនួយហិរញ្ញវត្ថុ ("ពាក្យសុំ FAP") ក៏ដោយ។
6. ភាពមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុត្រូវតែបានកំណត់សម្រាប់សមតុល្យណាដែលអ្នកជម្ងឺជាមួយសេចក្តីត្រូវការហិរញ្ញវត្ថុគឺទំនួលខុសត្រូវលើ។
7. ដំណើរការសម្រាប់អ្នកជម្ងឺ និងគ្រួសារក្នុងការប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចរបស់អង្គការទាក់ទងនឹងភាពមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុគឺមានដូចខាងក្រោម៖
  - a. អ្នកជម្ងឺ ឬសមាជិកគ្រួសារអាចប្រគល់លិខិតជាលាយលក្ខណ៍អក្សរទៅកាន់គណកម្មាធិការបណ្តឹងឧទ្ធរណ៍សប្បុរសធម៌របស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ St. Vincent ("គណកម្មាធិការបណ្តឹងឧទ្ធរណ៍") ដោយប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចអំពីជំនួយហិរញ្ញវត្ថុ។ សេចក្តីសម្រេចអំពីជំនួយហិរញ្ញវត្ថុនឹងរួមបញ្ចូលការណែនាំពីរបៀបប្រគល់សំណើទៅកាន់គណកម្មាធិការបណ្តឹងឧទ្ធរណ៍។
  - b. បណ្តឹងឧទ្ធរណ៍ទាំងអស់នឹងត្រូវពិចារណាដោយគណកម្មាធិការបណ្តឹងឧទ្ធរណ៍ហើយសេចក្តីសម្រេចរបស់គណកម្មាធិការបណ្តឹងឧទ្ធរណ៍នឹងត្រូវបានផ្ញើជាលាយលក្ខណ៍អក្សរទៅកាន់អ្នកជម្ងឺ ឬគ្រួសារដែលបានដាក់បណ្តឹងឧទ្ធរណ៍។

**ជំនួយផ្សេងទៀតសម្រាប់អ្នកជម្ងឺដែលមិនមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ**

អ្នកជម្ងឺដែលមិនមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ ដូចបានរៀបរាប់ខាងលើគឺនៅតែអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រភេទជំនួយដទៃដែលបានផ្តល់ដោយអង្គការ។ ក្នុងចំណាប់អារម្មណ៍នៃភាពពេញលេញប្រភេទជំនួយផ្សេងទៀតទាំងនេះត្រូវបានរាយនៅទីនេះ បើទោះបីពួកវាមិនផ្អែកលើសេចក្តីត្រូវការដែលបម្រុងឱ្យប្រែប្រួលតាម 501(r) ក៏ដោយ ប៉ុន្តែត្រូវបានរាប់បញ្ចូលនៅទីនេះសម្រាប់ភាពងាយស្រួលនៃសហគមន៍ដែលបានបម្រើដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ St. Vincent។

1. អ្នកជម្ងឺដែលមិនត្រូវបានធានាដែលមិនមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ និងត្រូវបានផ្តល់ការបញ្ជូនតម្លៃផ្អែកលើថ្លៃបញ្ជូនដែលបានផ្តល់ឱ្យអ្នកបង់ដែលទូទាត់ខ្ពស់បំផុតសម្រាប់អង្គការ។ អ្នកបង់ដែលទូទាត់ខ្ពស់បំផុតត្រូវតែរ៉ាប់រងយ៉ាងតិច 3% នៃចំនួនប្រជាជនរបស់អង្គការ ដូចដែលបានវាស់តាមបរិមាណ ឬចំណូលដល់របស់អ្នកជម្ងឺ។ ប្រសិនបើអ្នកបង់ទោលមិនរ៉ាប់រងលើកម្រិតបរិមាណអប្បបរមានេះ កិច្ចសន្យាអ្នកបង់ច្រើនជាងមួយក្នុងតែ បានធ្វើជាមធ្យមដូចលក្ខខណ្ឌទូទាត់នោះដែលត្រូវបានប្រើ

- សម្រាប់គណនីមធ្យមសម្រាប់យ៉ាងហោចណាស់ 3% នៃបរិមាណនៃអាជីវកម្មរបស់អង្គការសម្រាប់ឆ្នាំដែលបានផ្តល់ឱ្យ។
- 2. អ្នកជម្ងឺដែលគ្មានការធានា និងអ្នកជម្ងឺដែលមានការធានាដែលមិនមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ អាចទទួលបានការបញ្ចុះតម្លៃបង់ប្រាក់រហ័ស។ ការបញ្ចុះតម្លៃបង់ប្រាក់រហ័សអាចត្រូវបានផ្តល់ជូនបន្ថែមដល់ការបញ្ចុះតម្លៃដែលគ្មានការធានាដែលបានរៀបរាប់ក្នុងកថាខណ្ឌខាងមុខភ្លាមៗ។
- 3. មូលនិធិគ្រែគភ៌កម្ពុជា - គឺជាអំណោយដែលបានផ្តល់ជូនអង្គការដើម្បីផ្តល់ "គ្រែគភ៌កម្ពុជា" ដែលអាចត្រូវបានប្រើដើម្បីផ្តល់ការថែទាំសុខភាពដល់អ្នកដែលមិនអាចទិញវាបាន។ វាមិនមែនជាកម្មវិធីរដ្ឋាភិបាលទេ ប៉ុន្តែជាអំណោយសប្បុរសធម៌ដែលបានគ្រប់គ្រងដោយអង្គការ។
- 4. មូលនិធិជំនួយផ្សេងៗ ដូចជា ប៉ូតូមិនបានកម្រិតដល់ សម្បទាន និង St. Vincent's Medical Center Foundation, Inc. (Swim Across the Sound)។

ដើម្បីអាចមានសិទ្ធិទទួលបានមូលនិធិគ្រែគភ៌កម្ពុជា និងមូលនិធិជំនួយផ្សេងទៀត អ្នកជម្ងឺត្រូវតែបំពេញបានតាមលក្ខណៈវិនិច្ឆ័យជាក់លាក់របស់មូលនិធិ។ មើលឯកសារភ្ជាប់ទី 2។

**ការកំណត់លើការគិតថ្លៃសម្រាប់អ្នកជម្ងឺដែលមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ**

អ្នកជម្ងឺដែលមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុនឹងមិនត្រូវបានគិតប្រាក់ជាបុគ្គលច្រើនជាង AGB សម្រាប់ការថែទាំបន្ទាន់ និងដែលចាំបាច់តាមវេជ្ជសាស្ត្រផ្សេងទៀត និងមិនលើសពីការគិតថ្លៃដុលសម្រាប់ការថែទាំវេជ្ជសាស្ត្រដទៃទាំងអស់។ អង្គការគណនាមួយ ឬច្រើនភាគរយ AGB ដោយប្រើវិធីសាស្ត្រ "មើលត្រឡប់ក្រោយ" និងរួមទាំងថ្លៃសម្រាប់សេវា Medicare និងអ្នកធានារ៉ាប់រងសុខភាពឯកជនទាំងអស់ដែលទូទាត់ការទាមទារទៅឱ្យអង្គការទាំងអស់ដោយយោងតាម 501(r)។ ច្បាប់ចម្លងគិតថ្លៃនៃការពិពណ៌នាការគណនា AGB និងភាគរយអាចនឹងទទួលបានដោយទាក់ទងទៅអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុសប្បុរសធម៌នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ St. Vincent តាមលេខ 475-210-6257 ជាលាយលក្ខណ៍អក្សរនៅ 2800 Main Street, Bridgeport CT, 06606, Attention: Charity Financial Counselor ឬដោយផ្ញើអ៊ីម៉ែលទៅ [Financial.Assistance@Stvincents.org](mailto:Financial.Assistance@Stvincents.org)

**ការស្នើសុំជំនួយហិរញ្ញវត្ថុ និងជំនួយផ្សេងទៀត**

អ្នកជម្ងឺអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុតាមរយៈភាពមានសិទ្ធិទទួលបានពិន្ទុសន្តត ឬដោយស្នើសុំជំនួយហិរញ្ញវត្ថុដោយប្រគល់ពាក្យសុំ FAP ដែលបំពេញរួច។ អ្នកជម្ងឺអាចត្រូវបានបដិសេធជំនួយហិរញ្ញវត្ថុប្រសិនបើអ្នកជម្ងឺផ្តល់ព័ត៌មានមិនពិតលើពាក្យសុំ FAP ឬទាក់ទងជាមួយនិងដំណើរការភាពមានសិទ្ធិទទួលបានពិន្ទុសន្តត។ ពាក្យសុំ FAP និងការណែនាំអំពីពាក្យសុំ FAP អាចរកបានលើបណ្តាញនៅ <https://www.stvincents.org/patients-visitors/financial-assistance> ឬដោយទាក់ទងអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុសប្បុរសធម៌នៅមជ្ឈមណ្ឌល St. Vincent តាមលេខ 475-210-6257, ជាលាយលក្ខណ៍អក្សរនៅ 2800 Main Street, Bridgeport CT, 06606, Attention: Charity Financial Counselor ឬដោយផ្ញើអ៊ីម៉ែលទៅ [Financial.Assistance@Stvincents.org](mailto:Financial.Assistance@Stvincents.org)

**ផ្នែកចេញវិក្កយបត្រ និងការប្រមូល**

ចំណាត់ការដែលអង្គការអាចធ្វើក្នុងករណីការមិនទូទាត់ត្រូវបានរៀបរាប់នៅក្នុងគោលនយោបាយចេញវិក្កយបត្រ និងការប្រមូលដោយឡែក។

ច្បាប់ចម្លងឥតគិតថ្លៃនៃគោលនយោបាយចេញវិក្កយបត្រ និងការប្រមូល  
អាចទទួលបានដោយហៅទូរស័ព្ទទៅមណ្ឌលទូរស័ព្ទបម្រើសេវាអភិវឌ្ឍន៍ តាមលេខ 203-576-  
5384, ជាលាយលក្ខណ៍អក្សរ នៅ 2720 Main Street, Bridgeport CT, 06606 Attention:  
Customer Service Department ឬចូលមើលយើងលើបណ្តាញនៅ  
<https://www.stvincents.org/patients-visitors/financial-assistance>

**ការបកស្រាយ**

គោលនយោបាយនេះត្រូវបានបម្រុងទុកដើម្បីអនុវត្តតាម 501(r)  
លើកលែងតែកន្លែងដែលបានបញ្ជាក់ជាក់លាក់។ គោលនយោបាយនេះ  
ជាមួយគ្នានឹងនីតិវិធីអាចជាធរមានទាំងអស់ នឹងត្រូវបានបកស្រាយ និងអនុវត្តតាម 501  
លើកលែងតែកន្លែងដែលបានបញ្ជាក់ជាពិសេស។

**ឯកសារភ្ជាប់ទី 1**

**ST. VINCENT'S MEDICAL CENTER**

**ការបញ្ជូនថ្លៃតាមមាត្រដ្ឋាន**

មានប្រសិទ្ធភាពចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2019

- Patients between 0% FPL and 250% FPL will receive 100% assistance
- Patients between 251% FPL and 350% FPL will receive 80% assistance
- Patients between 351% FPL and 400% FPL will receive 70% assistance

**ឯកសារភ្ជាប់ទី 2**

**St. Vincent's Medical Center  
មូលនិធិគ្រែឥតគិតថ្លៃ**

ខាងក្រោមគឺជាបញ្ជីនៃមូលនិធិគ្រែឥតគិតថ្លៃរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ St Vincent។ ប្រសិនបើអ្នកជឿថា អ្នកអាចមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់សម្រាប់មូលនិធិគ្រែឥតគិតថ្លៃមួយក្នុងចំណោមមូលនិធិដែលបានរាយខាងក្រោម អ្នកអាចស្នើសុំឱ្យមានករណីរបស់អ្នកសម្រាប់ជំនួយហិរញ្ញវត្ថុ ដែលបានបង្ហាញដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ St. Vincent។ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលមានសិទ្ធិផ្តល់មូលនិធិគ្រែ ឥតគិតថ្លៃដោយផ្អែកលើសេចក្តីត្រូវការហិរញ្ញវត្ថុ និងផ្ទាល់ខ្លួន។ ដើម្បីទទួលបានព័ត៌មានបន្ថែម រួមទាំងពាក្យសុំ សូមទាក់ទងអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុ តាមលេខ 475-210-6257។

**មូលនិធិ Baker**

មាននៅឯក្រសួងអគ្គិភ័យ និងប្លូលីស Bridgeport។ អ្នកជម្ងឺត្រូវតែបង្ហាញការផ្ទៀងផ្ទាត់ថា គេគឺជាសមាជិកនៃក្រសួងអគ្គិភ័យ ឬប្លូលីស Bridgeport។

**មូលនិធិ Harral**

សមាជិកលនៃ St. Augustine's Parish។ អ្នកជម្ងឺត្រូវតែបង្ហាញលិខិតមួយពី St. Augustine's Parish (Bridgeport, CT) ដែលបញ្ជាក់ពីស្ថានភាពសមាជិកភាពរបស់អ្នកជម្ងឺ។

**មូលនិធិ Hubbell**

អតីតនិស្សិតមហាវិទ្យាល័យ St. Vincent ឬសាលាពេទ្យគិលានុបដ្ឋាក Bridgeport ដែលរស់នៅក្នុង Bridgeport និងសកម្មក្នុងការថែទាំអ្នកជម្ងឺ។

**មូលនិធិ Klein**

មូលនិធិដើម្បីជួយអ្នកជម្ងឺជាកុមារ។ ត្រូវតែផ្តល់ច្បាប់ចម្លងសំបុត្រកំណើតរបស់អ្នកជម្ងឺ ឬវិញ្ញាបនបត្រ ពិធីលាងបាប។

**មូលនិធិ Ladies of Charity**

លិខិតដែលផ្ទៀងផ្ទាត់សមាជិកភាពក្នុងអង្គការ Ladies of Charity។

**មូលនិធិ Conlin**

ជំនួយសម្រាប់អ្នកជម្ងឺដែលមានចំណូលទាប។ ត្រូវតែផ្តល់ភស្តុតាងនៃប្រាក់ចំណូល និងទ្រព្យសកម្ម និងលិខិត បដិសេធពីប្រភពភាគីទីបីដែលអាចរកបាន។

**មូលនិធិ Brodbeck**

សេវាកម្មបន្ទប់សង្គ្រោះបន្ទាន់។ ត្រូវតែផ្តល់ភស្តុតាងនៃប្រាក់ចំណូល និងទ្រព្យសកម្ម និងលិខិតបដិសេធពី ប្រភពភាគីទីបីដែលអាចរកបាន។